

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល / PREPAYMENT OF TAX ON INCOME

ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងខែ (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Prepayment of tax on income (Head Office + All branches)

ឥណទានយោងពីខែមុន
Credit carried last month

ប្រសិនបើប្រអប់លេខ 01 ដកប្រអប់លេខ 02 > ជាងសូន្យ៖
If box 01 - 02 > 0 for:

ប្រសិនបើប្រអប់លេខ 01 ដកប្រអប់លេខ 02 < ជាងសូន្យ៖
If box 01 - 02 < 0 for:



ប្រាក់រំដោះពន្ធត្រូវបង់
PPI to be paid

ឥណទានយោងទៅមុខ
Credit forward

01		៧
02		៧
03		៧
04		៧

ខ. លើសតម្លៃបន្ថែម / VALUE ADDED TAX

ឥណទានយោងពីខែមុន លេខបារកូដឥណទានយោង

Tax credit carried from last month Credit carried barcode

សរុបទឹកប្រាក់ អាករលើធាតុចូល (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Total amount of input tax (Head Office + All branches)

សរុបទឹកប្រាក់ អាករលើធាតុចេញ (ទីស្នាក់ការកណ្តាល+គ្រប់សាខា)

Total amount of out put tax (Head Office + All branches)

ប្រសិនបើប្រអប់លេខ 07 ដកប្រអប់លេខ (05 + 06) > ជាងសូន្យ៖
If box 07 - (05+06) > 0 for:

ប្រសិនបើប្រអប់លេខ 07 ដកប្រអប់លេខ (05 + 06) < ជាងសូន្យ៖
If box 07 - (05+06) < 0 for:



អតប ត្រូវបង់
VAT to be paid


ឥណទានយោងទៅមុខ
Credit forward
បង្វិលសង
Refund

05		៧
06		៧
07		៧
08		៧
09		៧
10		៧

សម្គាល់៖

Note :

- ការទទួលបានលិខិតប្រកាសមិនបញ្ជាក់ថា ការប្រកាសពន្ធត្រឹមត្រូវឡើយ
Receiving Tax Return doesn't mean your Tax Return declaration is correct
- ករណីលោកលោកស្រីត្រូវការធ្វើបច្ចុប្បន្នភាពព័ត៌មាន សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យចុះបញ្ជី
In case, You need to update information Please contact Tax Registration Bureau
- លោក / លោកស្រី ត្រូវដាក់លិខិតប្រកាសនេះព្រមទាំងបង់ប្រាក់ពន្ធអាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់
You must fill tax return and pay tax due by 20th day of the next month.
- លោក / លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីសារពើពន្ធ ប្រសិនបើលោក / លោកស្រី
You will be subject to penalties according to law on taxation if you.
 - មិនបានដាក់លិខិតប្រកាសនៅរដ្ឋបាលសារពើពន្ធ ទោះបីជាគ្មានប្រាក់អាករត្រូវបង់ក៏ដោយ
Fail to file tax return to the tax administration even it is a nil return.
 - មិនបង់ ឬបង់យឺតយ៉ាវ នូវប្រាក់អាករដែលបានប្រកាស
Do not pay or pay the tax declared late.
 - ធ្វើការប្រកាសក្លែងក្លាយ ឬប្លន្ទ
Making a false declaration.



លិខិតប្រកាសពន្ធសរុប-ទីស្នាក់ការកណ្តាល
TOTAL TAX RETURN HEAD OFFICE (TTRH001)

លិខិតប្រកាសពន្ធសរុបប្រចាំខែ (ទីស្នាក់ការកណ្តាល)

MONTHLY TAX RETURN (HEAD OFFICE)

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

ឈ្មោះសហគ្រាស/ស្ថាប័នដទៃទៀត
Name of enterprise/Other Entities

សកម្មភាពអាជីវកម្មចម្បង
Main Business Activity

អាសយដ្ឋាន
Address


II. ប្រភេទពន្ធដែលត្រូវប្រកាស / TYPE OF TAXES TO BE DECLARED

ល.រ No.	បរិយាយ Description	ស្រង់មកពីទម្រង់ លិខិតប្រកាសពន្ធ From tax return form	ចំនួនទំព័រ Number of pages	ឥណទានយោង Credit carried forward	ចំនួនប្រាក់ពន្ធត្រូវបង់ Tax amount to be paid
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	ទម្រង់ ០១ Form TOS 01 (ទីស្នាក់ការ) Head Office	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	<input type="text"/>
០២	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit	ទម្រង់ ០៣ Form WT 03 (ទីស្នាក់ការ) Head Office	<input type="checkbox"/>		<input type="text"/>
០៣	ពន្ធកាត់ទុក Withholding Tax	ទម្រង់ ០៣ Form WT 03 (ទីស្នាក់ការ) Head Office	<input type="checkbox"/>		<input type="text"/>
០៤	អាករលើតម្លៃបន្ថែម Value Added Tax (VAT)	ទម្រង់ ០១ Form T7 01 (ទីស្នាក់ការ) Head Office	<input type="checkbox"/>	ឥណទានយោងទៅមុខ Credit carried forward	<input type="text"/>
០៥	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment of Tax on Income				<input type="text"/>
០៦	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific tax on Certain Merchandises and Services				<input type="text"/>
០៧	អាករលើការស្នាក់នៅ Accommodation Tax				<input type="text"/>
០៨	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax				<input type="text"/>
០៩	ពន្ធអាករដទៃទៀត Other Taxes				<input type="text"/>
** សូមអានសេចក្តីណែនាំ នៃការបំពេញលិខិតប្រកាសពន្ធ Please read the instructions for filling tax return		សរុប Total			

សម្គាល់:

Note:

- ការទទួលបានលិខិតប្រកាសពន្ធមិនបញ្ជាក់ថា ការប្រកាសពន្ធត្រឹមត្រូវឡើយ
Receiving Tax Return doesn't mean your Tax Return declaration is correct
- ករណីលោកលោកស្រីត្រូវការធ្វើបច្ចុប្បន្នភាពព័ត៌មាន សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យចុះបញ្ជី
In case, You need to update information Please contact Tax Registration Bureau
- លោក / លោកស្រី ត្រូវដាក់លិខិតប្រកាសពន្ធនេះប្រមូលទាំងប្រាក់ពន្ធអាករយ៉ាងយឺតបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់
You must fill tax return and pay tax due by 20th day of the next month.
- លោក / លោកស្រី នឹងទទួលបានការផាកពិន័យ ទៅតាមច្បាប់ស្តីពីសារពើពន្ធ ប្រសិនបើលោក / លោកស្រី
You will be subject to penalties according to law on taxation if you.
 - មិនបានដាក់លិខិតប្រកាសពន្ធនៅរដ្ឋបាលសារពើពន្ធ ទោះបីជាគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ
Fail to file tax return to the tax administration even it is a nil return.
 - មិនបង់ ឬបង់យឺតយ៉ាវ នូវប្រាក់ពន្ធដែលបានប្រកាស
Do not pay or pay the tax declared late.
 - ធ្វើការប្រកាសពន្ធល្លែងក្លាយ ឬប្លន់
Making a false declaration.



ទម្រង់ ០១ (ស្នាក់ការកណ្តាល)
FORM T7 01 (Head Office)



លិខិតប្រកាស (ទីស្នាក់ការកណ្តាល)

អាករលើតម្លៃបន្ថែម/អាករលើតម្លៃបន្ថែម (បន្ទុករបស់រដ្ឋ)

អាករលើការស្នាក់នៅ អាករសម្រាប់បំភ្លឺសាធារណៈ ប្រាក់រំដោះពន្ធលើប្រាក់ចំណូល

អាករពិសេសលើទំនិញ និងសេវាមួយចំនួន និងពន្ធអាករដទៃទៀត

RETURN FOR VALUE ADDED TAX, VALUE ADDED TAX (STATE CHARGE),

ACCOMMODATION TAX, PUBLIC LIGHTING TAX, PREPAYMENT OF TAX ON INCOME

SPECIFIC TAX ON CERTAIN MARCHANDISES AND SERVICES AND OTHER TAXES (HEAD OFFICE)

ប្រចាំខែ M M ឆ្នាំ Y Y Y Y

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មស្ថាប័ន
Tax Identification Number (TIN)

Input fields for TIN

II. សរុបពន្ធអាករ / TOTAL AMOUNT OF TAXES

ល.រ No.	ប្រភេទអាករ Type of tax	ឥណទានយោង ប្រប្រើលើស Credit carried forward or refund	អាករត្រូវបង់ Tax payable
០១	អាករលើតម្លៃបន្ថែម Value Added Tax	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០២	អាករលើតម្លៃបន្ថែម (បន្ទុករដ្ឋ) Value Added Tax (State charge)	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward <input type="checkbox"/> អតិថិជនបន្ទុករដ្ឋសរុប VAT State charge	
០៣	ប្រាក់រំដោះពន្ធលើប្រាក់ចំណូល Prepayment of Tax on Income	<input type="checkbox"/> ឥណទានយោងទៅមុខ Credit carried forward	
០៤	អាករសម្រាប់បំភ្លឺសាធារណៈ Public Lighting Tax		
០៥	អាករពិសេសលើទំនិញ និងសេវាមួយចំនួន Specific Tax on Certain Marchandises and Services		
០៦	អាករលើការស្នាក់នៅ Accommodation Tax		
០៧	ពន្ធ-អាករដទៃទៀត Other Taxes		

III. ប្រតិបត្តិការសរុប / Total Transaction

ក. ប្រាក់រំដោះពន្ធលើប្រាក់ចំណូល / PREPAYMENT OF TAX ON INCOME

ប្រាក់រំដោះពន្ធលើប្រាក់ចំណូលក្នុងខែ / Current month of Prepayment of tax on income

ឥណទានយោងពីខែមុន / Credit last month

ប្រសិនបើប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០១ ដកប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០២ > សូន្យ សម្រាប់៖
If box (01-02) > 0 for:

ប្រសិនបើប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០១ ដកប្រាក់រំដោះពន្ធលើប្រាក់ចំណូល ០២ < សូន្យ សម្រាប់៖
If box (01-02) < 0 for:

ប្រាក់រំដោះពន្ធត្រូវបង់
PPI to be paid

ឥណទានយោងទៅមុខ
Credit forward

01

02

ខ. ពន្ធលើតម្លៃបន្ថែម / VALUE ADDED TAX

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of Goods and Services

ល.រ No.	ធាតុចូល Input	បុគ្គលិក Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់អាករ-ក្នុងស្រុក ១០% Local Purchase include VAT 10%	បុគ្គលជាប់អាករ taxable person	03	04
០២	ការនាំចូលតាមអត្រា១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	05	06
០៣	ការទិញមិនជាប់អាករ Purchase Exclusive of VAT	បុគ្គលជាប់អាករ taxable person	07	X
		បុគ្គលមិនជាប់អាករ non-taxable person	08	
០៤	ការទិញមិនអនុញ្ញាតគណនា Non creditable purchase	បុគ្គលជាប់អាករ taxable person	09	
		បុគ្គលមិនជាប់អាករ non-taxable person	10	
សរុបទឹកប្រាក់អាករលើធាតុចូល (០៤+០៦) Total amount of input taxes				11

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sales of Goods and Services

ល.រ No.	ធាតុចេញ Output	បុគ្គលិក Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់អាករ ១០% Sales include VAT 10%	បុគ្គលជាប់អាករ taxable person	12	13
		បុគ្គលមិនជាប់អាករ non-taxable person	14	15
០២	ការនាំចេញ ០% Export 0%	អ្នកទិញក្រៅប្រទេស Overseas customer	16	X
០៣	ការលក់មិនជាប់អាករ Sales Exclude of VAT	បុគ្គលជាប់អាករ taxable person	17	
		បុគ្គលមិនជាប់អាករ non-taxable person	18	
សរុបទឹកប្រាក់អាករលើធាតុចេញ (13+15) Total amount of output taxes				

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 សូន្យ សម្រាប់៖
If box (19-11) > 0 for:

អតបត្រូវបង់
VAT to be paid

ប្រសិនបើប្រអប់លេខ 19 ដកប្រអប់លេខ 11 < សូន្យ សម្រាប់៖
If box (19-11) < 0 for:

គណនាទៅមុខ
Credit forward

គ. ពន្ធលើតម្លៃបន្ថែម (បន្ទុករដ្ឋ) / VALUE ADDED TAX (State charge)

ការទិញទំនិញ និងសេវាក្នុងខែ / Monthly Purchases of goods and services

ល.រ No.	ធាតុចូល Input	បុគ្គលិក Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការទិញជាប់អាករ-ក្នុងស្រុក ១០% Local Purchase include VAT 10%	បុគ្គលជាប់អាករ taxable person	20	21
០២	ការនាំចូលតាមអត្រា១០% Import 10%	អ្នកផ្គត់ផ្គង់ក្រៅប្រទេស Overseas suppliers	22	23
សរុបទឹកប្រាក់អាករលើធាតុចូល (21+23) Total amount of input taxes				24

ការលក់ទំនិញ និងសេវាក្នុងខែ / Monthly Sale of goods and services

ល.រ No.	ធាតុចេញ Output	បុគ្គលិក Taxable person	តម្លៃមិនរួមអតប Amount Exclusive of VAT	ទឹកប្រាក់អតប VAT Amount
០១	ការលក់ជាប់អាករ ១០% Sales include VAT 10%	បុគ្គលជាប់អាករ taxable person	25	26
		បុគ្គលមិនជាប់អាករ non-taxable person	27	28
សរុបទឹកប្រាក់អាករលើធាតុចេញ (26+28) Total amount of output taxes				29

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 > សូន្យ សម្រាប់៖
If box (29-24) > 0 for:


អតបបន្ទុករដ្ឋ
VAT state charge

ប្រសិនបើប្រអប់លេខ 29 ដកប្រអប់លេខ 24 < សូន្យ សម្រាប់៖
If box (29-24) < 0 for:

គណនាទៅមុខ
Credit forward

សម្គាល់ / Note ៖

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសនេះ និងតារាងឧបសម្ព័ន្ធក្នុងមកជាមួយ។ យើងខ្ញុំមានសក្ខីប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.



ទម្រង់ លេខ ០១ (ស្នាក់ការកណ្តាល)
FORM TOS 01 (Head Office)

លិខិតប្រកាសពន្ធលើប្រាក់បៀវត្ស (ទីស្នាក់ការកណ្តាល)

RETURN FOR TAX ON SALARY (HEAD OFFICE)

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

-

II. សរុបប្រាក់ពន្ធ / TOTAL AMOUNT OF TAX

ល.រ No.	ប្រភេទពន្ធ Type of tax	ពន្ធត្រូវបង់ Tax payable
០១	ពន្ធលើប្រាក់បៀវត្ស Tax on Salary	
០២	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on Salary on Fringe Benefit	

III. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតនិវាសន៍ / TAX ON SALARY FOR RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	សហព័ទ្ធ Spouse	ចំនួនកូនក្នុងបន្ទុក No. of minor children	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
1					0%	
2					5%	
3					10%	
4					15%	
5					20%	
សរុប Total						

IV. ពន្ធលើប្រាក់បៀវត្សចំពោះនិយោជិតអនិវាសន៍ / TAX ON SALARY FOR NON-RESIDENT EMPLOYEES

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់បៀវត្សត្រូវបើក Salary to be paid	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្ស Tax on Salary
	A	B	C	D = B x C
1			20%	


V. ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម / TAX ON SALARY ON FRINGE BENEFIT

ល.រ No.	ចំនួននិយោជិត No. of employees	ប្រាក់អត្ថប្រយោជន៍បន្ថែម Fringe benefit	អត្រាពន្ធ Tax rate	ពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម Tax on salary on Fringe benefit
	A	B	C	D = B x C
1			20%	

តារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្សចំពោះនិយោជិត និវាសន៍ អនិវាសន៍ និងពន្ធលើប្រាក់បៀវត្សចំពោះអត្ថប្រយោជន៍បន្ថែម
Details of tax on salary for resident, Non-resident employees and Tax on Salary on Fringe benefit

សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសពន្ធ និងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ។ យើងខ្ញុំមានសក្ខីប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.



ទម្រង់ ពកទ 00៣ (ស្នាក់ការកណ្តាល)
FORM WT 003 (Head Office)

លិខិតប្រកាសពន្ធកាត់ទុក (ទីស្នាក់ការកណ្តាល)

RETURN FOR WITHHOLDING TAX (HEAD OFFICE)

ប្រចាំខែ ឆ្នាំ

I. ព័ត៌មានសហគ្រាស / ENTERPRISE INFORMATION

លេខអត្តសញ្ញាណកម្មសារពើពន្ធ
Tax Identification Number (TIN)

ពន្ធកាត់ទុកសរុប
Total withholding tax

II- ពន្ធកាត់ទុក / WITHHOLDING TAX

សូមសរសេរពាក្យ «គ្មាន» ប្រសិនបើគ្មានទិន្នន័យ ឬប្រតិបត្តិការ / "NIL" for No Data or Transaction

ល.រ No.	ពន្ធកាត់ទុកលើនិវាសនជន Withholding tax on resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបំពេញសេវានានា និងស្វយសារពើពន្ធនានា Performance of Service and Royalty for intangibles, interests in minerals		15%	
02	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធ មិនមែនជាស្ថាប័នធនាគារ Payment of interest to non-bank or saving institution taxpayers		15%	
03	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំមានកាលកំណត់ Payment of interest to taxpayers who have fixed term deposit accounts		6%	
04	ការបង់ការប្រាក់ឱ្យអ្នកជាប់ពន្ធដែលមានគណនីសន្សំគ្មានកាលកំណត់ Payment of interest to taxpayers who have non-fixed term saving		4%	
05	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (នីតិបុគ្គល) Payment of rental/lease of movable and immovable property Legal Person		10%	
06	ការបង់ថ្លៃលួលចលនទ្រព្យ និងអចលនទ្រព្យ (រូបវន្តបុគ្គល) Payment of rental/lease of movable and immovable property Physical Person		10%	
	សរុប Total			

ល.រ No.	ពន្ធកាត់ទុកលើអនិវាសនជន Withholding tax on non-resident A	ទឹកប្រាក់ត្រូវបើក Amount to be paid B	អត្រាពន្ធ Tax rate C	ពន្ធកាត់ទុក Withholding tax D = B x C
01	ការបង់ការប្រាក់ Payment of interest			
02	ការបង់ស្វយសារ ថ្លៃលួល ចំណូលផ្សេងៗទាក់ទងនឹងការប្រើប្រាស់ទ្រព្យសម្បត្តិ Payment of royalty, rental/leasing, and income related to the use of property			
03	ការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា Payment of management fee and technical services		14%	
04	ការបង់ភាគលាភ Payment of dividend			
05	សេវាកម្ម Service			
	សរុប Total			

សម្គាល់ / Note

យើងខ្ញុំបានពិនិត្យគ្រប់ចំណុចទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ និងតារាងឧបសម្ព័ន្ធគ្នាបមកជាមួយ។ យើងខ្ញុំមានសក្តិប័ត្របញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវ ពេញលេញ ដែលធានាបានថា ព័ត៌មានទាំងអស់នៅលើលិខិតប្រកាសពន្ធនេះ ពិតជាត្រឹមត្រូវប្រាកដមែន ហើយគ្មានប្រតិបត្តិការណាមួយដែលមិនបានប្រកាសនោះទេ។ យើងខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ប្រសិនបើព័ត៌មានណាមួយមានការក្លែងបន្លំ។ We have examined all items on this return and the annexes attached herewith. We have clear, correct, All supporting documents to ensure that all information on this return is true and accurate and there is no business operation undeclared. We are fully responsible due to the existing Laws for any falsified information.

